



របាយការណ៍ប្រចាំឆ្នាំ ២០១៧

សុបិន្ត យុវជន កំពុង រីកចម្រើន



មាតិកា

របាយការណ៍ប្រចាំឆ្នាំ ២០១៧

០១ ព័ត៌មានទូទៅរបស់ ហុតាបា

ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល	០២
ស្លោកសញ្ញារបស់គ្រឹះស្ថាន ហុតាបា	០៣
ប្រវត្តិសង្ខេបរបស់គ្រឹះស្ថាន ហុតាបា	០៥
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	០៧
សាររបស់នាយកប្រតិបត្តិ	០៩

០២ ព័ត៌មានអាជីវកម្ម

ភាគទុនិក	១២
រចនាសម្ព័ន្ធ	១៤
ក្រុមប្រឹក្សាភិបាល	១៥
គណៈគ្រប់គ្រង	១៧

០៣ ធនធានមនុស្ស

ការងារគ្រប់គ្រង និងអភិវឌ្ឍន៍បុគ្គលិក	២២
ការបណ្តុះបណ្តាលបុគ្គលិក	២៤
ការចូលរួមវគ្គសិក្ខាសាលានៅខាងក្រៅ	២៦

០៤ ផលិតផល និងសេវាកម្ម

ឥណទានអាជីវកម្ម	២៨
ឥណទានគេហដ្ឋាន	២៨
ឥណទានសម្រាប់ប្រើប្រាស់	២៩
ឥណទានកសិកម្ម	២៩
ឥណទានសិក្សា	៣០
ឥណទានបុគ្គលិក	៣០



សុបិនក្លាយជាការពិត

០៥ លទ្ធផលសម្រេចរបស់ ហូតាបា

ប្រតិបត្តិការសំខាន់ៗ	៣២
របាយការណ៍ហិរញ្ញវត្ថុសង្ខេប	៣៣
ការគ្រប់គ្រងការប្រតិបត្តិតាម និងការត្រួតពិនិត្យផ្ទៃក្នុង	៣៥

០៦ របាយការណ៍សវនកម្មឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣៨
របាយការណ៍របស់សវនករឯករាជ្យ	៤៣
តារាងតុល្យការ	៤៦
របាយការណ៍លទ្ធផល	៤៧
របាយការណ៍បម្រែបម្រួលមូលធន	៤៧
របាយការណ៍លំហូរសាច់ប្រាក់	៤៨

០៧ ព្រឹត្តិការណ៍របស់ ហូតាបា

សិក្ខាសាលាប្រចាំឆ្នាំ២០១៧ ៥០

០៨ អតិថិជនរបស់ ហូតាបា

ប្រវត្តិអតិថិជន ៥៤

០៩ បណ្តាញប្រតិបត្តិការរបស់ ហូតាបា

ទីតាំងប្រតិបត្តិការ ៥៨

១០ ដៃគូសហប្រតិបត្តិការ

ដៃគូសហប្រតិបត្តិការ ៦០



ព័ត៌មានទូទៅរបស់ ហូតាបា

ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល

ទស្សនៈវិស័យ	បេសកកម្ម
ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលលើកស្ទួយឲ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់អតិថិជន នាពេលបច្ចុប្បន្ន និងអ្នកជំនាន់ថ្មី។	ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលទុកចិត្តបំផុតទៅកាន់សហគ្រាស ខ្នាតមធ្យម ខ្នាតតូច ខ្នាតតូចបំផុត និងរូបវន្តបុគ្គល ដោយបង្កើតនូវទីផ្សារដែលមានស្ថិរភាព ដើម្បីគាំទ្រទាំងអតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាន់ថ្មី ព្រមទាំងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសម្រេចនូវគោលបំណង ឬ ក្តីសុបិនរបស់ពួកគាត់ ជាមួយអនាគតដ៏ប្រសើរ។

តម្លៃស្នូល



ស្ថាប័នហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព ប្រកបដោយសុចរិតភាព





**និមិត្តសញ្ញា
និងអត្ថន័យ**

និមិត្តសញ្ញាសម្គាល់ **B** នេះ គឺសំដៅលើត្រួយនៃពន្លករបស់គ្រាប់ធញ្ញជាតិ ដ៏តូចមួយ ដែលបែកពន្លកចេញពីស្រទាប់ដី។ ត្រួយនៃពន្លករបស់គ្រាប់ធញ្ញជាតិដ៏តូចនេះ អាចលូតលាស់ជាឈើដ៏ធំមួយដើមនាពេលអនាគតដ៏ឆាប់រហ័ស គឺអាស្រ័យលើការខិតខំបីបាច់ថែទាំ និងដាក់ដីយ៉ាងល្អិតល្អន់របស់យើងទាំងអស់គ្នា។

ក្នុងន័យនេះ យើងខ្ញុំជាគ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប្រៀបបានទៅនឹងគ្រឹះស្ថានហិរញ្ញវត្ថុដ៏តូចមួយ ដែលទើបតែចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន លើវិស័យហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ហើយយើងខ្ញុំអាចរកវិវឌ្ឍន៍ជាធនាគារឈានមុខមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគតខាងមុខ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ធានាឲ្យបាននូវស្ថិរភាព និងផ្តល់អនាគតដ៏ត្រចះត្រចង់ បម្រើជូនសាធារណៈជនទាំងអស់របស់គ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ឬ ក៏ធនាគារ **ហូតាបា** ប្រៀបដូចជាត្រួយនៃពន្លកធញ្ញជាតិដ៏តូច រីកលូតលាស់ទៅជាដើមឈើដ៏ធំនាពេលអនាគតដ៏ខ្លីខាងមុខ។

គ្រឹះស្ថានយើងខ្ញុំអាចរកវិវឌ្ឍន៍ឆាប់រហ័សប្រៀបដូចនឹងដើមឈើដ៏ធំ គឺអាស្រ័យលើបុគ្គលិកគ្រប់លំដាប់ថ្នាក់នីមួយៗនៃគ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ផងដែរ ហើយក៏ពឹងផ្អែកលើទំហំទុន ដែលគ្រឹះស្ថានទទួលបានពីភាគទុនិករបស់ខ្លួន ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនយើងខ្ញុំ។

ពណ៌

ពណ៌បៃតងនៃត្រួយពន្លកគ្រាប់ធញ្ញជាតិ គឺសំដៅភាពយកចិត្តទុកដាក់លើបរិស្ថានភាព សុខដុម រវាងកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់ជំនាន់ក្រោយ។

ពាក្យស្លោក

សុបិនក្លាយជាការពិត

ប្រវត្តិសង្ខេបរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



០១ សាខាការិយាល័យកណ្តាល
អាជ្ញាប័ណ្ណលេខ: ម.ហ.៦៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥



០២ សាខាទទួលបានគោក
អាជ្ញាប័ណ្ណលេខ: ម.ហ.៦៤-១២/០៤/០៨/០១
ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦




០៣ សាខាទទួលបានពាណិជ្ជកម្ម
អាជ្ញាប័ណ្ណលេខ: ម.ហ.៦៤-១២/០៨/០៤/០១
ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦




០៤ សាខាគ្រប់គ្រងហិរញ្ញវត្ថុ
អាជ្ញាប័ណ្ណលេខ: ម.ហ.៦៤-០៥/០៤/០១/០១
ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលបំណង និងក្តីសុបិនរបស់ភាគទុនិក តាមរយៈគំនិតផ្តួចផ្តើម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ភាគទុកនិកបានជំនះនូវរាល់ឧបសគ្គទាំងឡាយរហូតទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា លេខ : ម.ហ.៦៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដើមឆ្នាំ ២០១៦ គ្រឹះស្ថានក៏បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ជាមួយដើមទុនដំបូងចំនួន \$ ១.០០០.០០០ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អភិបាលជាច្រើន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ ២០១៦នេះ ក្រុមហ៊ុន AZUMA & Co., Ltd. ក៏បានក្លាយជាភាគទុកនិកថ្មី របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & Co., Ltd. ជាក្រុមហ៊ុនជប៉ុន ដែលមានគោលគំនិតស្របគ្នាក្នុងការគាំទ្រលើកស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូនដល់ពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្សជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។ ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីភាពវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នឹងបន្តអនុវត្តផែនការគោលរបស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវវត្ថុបំណងនៃក្តីសុបិនរបស់ភាគទុក។ ជាក់ស្តែង គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតការិយាល័យសាខាថ្មីចំនួនបី (៣) បន្ថែមទៀតនៅចុងឆ្នាំ ២០១៦នេះ ដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួន គ្របដណ្តប់លើវិសាលភាពទីផ្សារទូលំទូលាយ និងឆ្លើយតបទៅតាមកំណើននៃតម្រូវការឥណទាន ពីសំណាក់អភិបាលក្នុងតំបន់។ សាខាបើកថ្មីទាំងបី (៣)នោះ ត្រូវបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដូចបង្ហាញនៅផ្នែកខាងឆ្វេងនេះស្រាប់។

ទន្ទឹមគ្នានេះដែរ គ្រឹះស្ថាន ហត្ថាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានធ្វើការបង្កើនដើមទុនជាបន្តបន្ទាប់ ប្រកបដោយជោគជ័យ ដែលត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖



ការវិវឌ្ឍន៍នៃដើមទុន



សាររបស់ ប្រធានក្រុមប្រឹក្សាភិបាល



លោក ថ្លឹក ផល្លី ប្រធានក្រុមប្រឹក្សាភិបាល

យើងមើលឃើញថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងរង្វង់អត្រា ៦,៩% ក្នុងឆ្នាំ២០១៧ ដែលទាបជាងឆ្នាំ២០១៦ ចំនួន ០,១% ហើយក៏រំពឹងថានឹងបន្តកំណើនរបស់ខ្លួនប្រកបដោយនិរន្តរភាពនាឆ្នាំបន្តបន្ទាប់ទៀត អាស្រ័យដោយមានការគាំទ្រម្យ៉ាងពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងវិស័យធនាគារ។

ការរក្សាបាននូវកំណើនជាបន្តបន្ទាប់នេះហើយ វិស័យហិរញ្ញវត្ថុមានមូលដ្ឋានរឹងមាំគួរឲ្យកត់សម្គាល់ យើងខ្ញុំក៏បានបោះជំហានដំណើរការអាជីវកម្មជាគ្រឹះស្ថានហិរញ្ញវត្ថុមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជានាដើម ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន។

ស្ថានភាពអំណោយផលខាងលើនេះនៅតែធ្វើឲ្យគ្រឹះស្ថាន ហួតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សម្រេចបាននូវសមិទ្ធផលធំៗគួរជាទីកត់សម្គាល់ដូចជា កំណើនអតិថិជន កំណើនសម្ភាពឥណទាន និងជាពិសេសគ្រប់គ្រងបាននូវអនុបាទឥណទានមិនដំណើរការស្ថិតក្នុងអត្រា ០% ដែលទាំងអស់នេះយើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលជានិច្ចកាលតែងតែគាំទ្រ ហួតាបា គួរជាទីមោទនៈ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលយើងខ្ញុំសម្រេចបាននាឆ្នាំកន្លងមក ជាពិសេសឆ្នាំ ២០១៧នេះ ដោយអនុលោមតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏សូមជម្រាបជូនអំពីសមិទ្ធផលដែលសម្រេចបានខាងក្រោមនេះ៖

- * ទ្រព្យសកម្មសរុបចំនួន **១២.០៥៤.៦៣៥ ដុល្លារ**
- * សំពាធតំណទានសរុបចំនួន **១០.៦៩៧.៦៦៨ ដុល្លារ**
- * អនុបាតតំណទានមិនដំណើរការស្មើនឹង **០.០០ %**
- * អនុបាតសោធនភាពត្រូវបានរក្សាក្នុងកម្រិត **៥៥,០៩ %**
- * អតិថិជនសកម្មខ្ចីតំណទានសរុបចំនួន **៦២៨ នាក់**
- * សាខាចំនួន ០៤ កំពុងធ្វើប្រតិបត្តិការរបស់ខ្លួនទៅតាមផែនការ ជាមួយនឹងតំបន់ប្រតិបត្តិការចំនួន **០៩** ខេត្ត/ក្រុង **៣២** ស្រុក/ខណ្ឌ **១១៧** ឃុំ/សង្កាត់ និង **២៧៤** ភូមិ។

គ្រឹះស្ថាន **ហ្វាតាហា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងបន្តខិតខំសម្រិតសម្រាំងផ្តល់នូវផលិតផល និងសេវាកម្មប្រសើរបំផុតជូនអតិថិជនទាំងអស់ក្នុងពេលខាងមុខនេះ ពោលគឺអតិថិជន និង **ហ្វាតាហា** មានក្តីសុបិនរួមគ្នាតែមួយ។

ភាគទុនិកជំរុំរបស់យើងខ្ញុំ មានសុច្ឆន្ទៈចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មានការតាំងចិត្តខ្ពស់ថានឹងបន្ថែមដើមទុនច្រើនជាងមុនមកឲ្យគ្រឹះស្ថាន **ហ្វាតាហា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងឆ្នាំខាងមុខៗនេះ។

បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់នៃគ្រឹះស្ថាន **ហ្វាតាហា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមធ្វើការរីកចម្រើនចំពោះអតិថិជនទាំងអស់របស់ខ្លួន បំពេញសមត្ថកិច្ចលើបេសកកម្មរបស់ខ្លួនឲ្យទៅជាសកម្មភាពដ៏ពិតប្រាកដ ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីនាំមកនូវសមិទ្ធផលដ៏ធំធេងជូនដល់អតិថិជន ក៏ដូចជាសង្គមជាតិនៃកម្ពុជាទាំងមូលផងដែរ។

ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀត ជូនចំពោះអតិថិជនក៏ដូចជាជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសចំពោះ ធនាគារជាតិនៃកម្ពុជាដែលតែងតែផ្តល់ការគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ ដើម្បីចាត់ចែងនូវរាល់សកម្មភាពការងារទាំងអស់ប្រកបដោយតម្លាភាព រហូតមកដល់ពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។

យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ចូរកើតមានដល់លោកអ្នក និងក្រុមគ្រួសារសេចក្តីចម្រើន មានបាន ជោគជ័យគ្រប់ភារកិច្ចការងារ ជានិច្ចនិរន្តរ៍ទៅ។


លោក ច្រីក ផល្លី
 ប្រធានក្រុមប្រឹក្សាភិបាល

សាររបស់ នាយកប្រតិបត្តិ



លោក Junichi SASAKI នាយកប្រតិបត្តិ

ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មជាទីគោរព !

គ្រឹះស្ថាន ហុតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណជាស្ថាប័នហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ហើយក៏បានចាប់ផ្តើមធ្វើសកម្មភាពអាជីវកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ហើយគិតមកត្រឹមឆ្នាំ ២០១៧នេះ គ្រឹះស្ថាន ហុតាបា ទើបតែមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រមាណជាង ២ឆ្នាំប៉ុណ្ណោះ តែបាន និងកំពុងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃប្រកបដោយវិជ្ជមានដែលមានការចូលរួមសហការពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ជាពិសេសការគាំទ្រពីអតិថិជនលើការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់គ្រឹះស្ថាន ហុតាបា។

យើងសង្ឃឹម និងជឿជាក់ថា គ្រឹះស្ថានយើងខ្ញុំនឹងក្លាយជាមាតិកាសម្រាប់អ្នកជំនាន់ក្រោយកម្ពុជាដែលសម្រេចយកភាពត្រឹមត្រូវ ស្មើគ្នា និងរក្សាឲ្យបាននូវតម្លាភាពជាមូលដ្ឋានក្នុងវិស័យសេវាហិរញ្ញវត្ថុ។

គ្រឹះស្ថាន ហុតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានការគាំទ្រមូលនិធិពីភាគទុនិកឯកកម្មសិទ្ធិនៃប្រទេសជប៉ុន ដែលយើងខ្ញុំអាចចាត់ចែងប្រកបដោយភាពស្មោះត្រង់និងផ្តល់សេចក្តីសម្រេចចិត្តបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការអតិថិជន។

ចក្ខុវិស័យរបស់យើងខ្ញុំ គឺធ្វើខ្លួនឲ្យក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងពេលបច្ចុប្បន្ន និងពេលអនាគតតាមរយៈការធ្វើឲ្យមានលំនឹង ស្ថិរភាព និងតម្លាភាពលើផ្នែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដែលជាបំណងប្រាថ្នាដ៏សុចរិត ក៏ដូចជាគោលដៅរបស់គ្រឹះស្ថានយើងខ្ញុំផងដែរ។

ក្តីសុបិនយើងខ្ញុំ គឺផ្តល់ការគាំទ្រច្រើនបែបជូនដល់អតិថិជន ក៏ដូចជាសង្គមដែលបង្កើតជាមូលដ្ឋាន ហិរញ្ញវត្ថុ ដើម្បីសាងអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។

លើសពីនេះ ខ្ញុំសូមគូសបញ្ជាក់ឡើងវិញថា ការរក្សាឲ្យបាននូវសេវាល្អបំផុត និងភាពទទួលខុស ត្រូវដ៏ល្អឥតខ្ចោះនេះ ធ្វើឲ្យគ្រឹះស្ថានយើងខ្ញុំមានភាពខុសប្លែកពីសេវារបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដទៃទៀត។

ជាមួយនឹងសកម្មភាពផ្តល់ហិរញ្ញប្បទាន យើងខ្ញុំផ្ដោតលើទស្សនៈ «ជាដៃគូទុកចិត្តល្អឥតខ្ចោះរបស់ អតិថិជន» តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែប រួមជាមួយនឹងសេវាកម្មប្រកបដោយ ជំនាញវិជ្ជាជីវៈ ដែលសមស្របទៅនឹងសំណើ និងតម្រូវការរបស់អតិថិជននីមួយៗដែលអញ្ជើញ មកដាក់ពាក្យស្នើសុំក្នុងស្ថានភាពផ្សេងៗគ្នា និងទីតាំងខុសៗគ្នា។

អតិថិជនរបស់យើងខ្ញុំ នឹងទទួលបាននូវស្ថិរភាពហិរញ្ញវត្ថុលើការពង្រីកមុខរបរ និងអាជីវកម្ម របស់ខ្លួន តាមរយៈការផ្តល់កញ្ចប់សេវាប្រសើរបំផុត ដែលមានការប្តេជ្ញាចិត្តពីបុគ្គលិកជំនាញ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់ជម្រើសហិរញ្ញវត្ថុសមស្របជាច្រើនបែបមកបំពេញតម្រូវ ការរបស់អតិថិជន។

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់នូវកញ្ចប់សេវាហិរញ្ញវត្ថុច្រើនបែបយ៉ាងមាន ដូចជា ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានសម្រាប់ប្រើប្រាស់ ឥណទានបុគ្គលិក និងឥណទានសិក្សា ក្នុងអត្រាការប្រាក់ទាបបំផុត ជាមួយគ្នានឹងសេវាល្អ ឥតខ្ចោះដែលមិនធ្លាប់មានជូនចំពោះអតិថិជន។ ជាមួយគ្នានេះនៅក្នុងឆ្នាំ២០១៤ខាងមុខ គ្រឹះស្ថាន នឹងរៀបចំបង្កើតផលិតផលមួយបន្ថែមទៀតគឺ ឥណទាននិយោជិត ដែលផ្ដោតសំខាន់ទៅលើ អ្នកធ្វើការ ឬនិយោជិតក្រុមហ៊ុន ឬសហគ្រាសនានាដែលមានតម្រូវការប្រាក់កម្ចី។

តទៅមុខ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំ ក៏សូមផ្តល់ជូននូវសេវាដ៏សម្បូរ បែប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ជូនចំពោះអតិថិជនចាស់ ក៏ដូចជាអតិថិជនថ្មីទាំងអស់ តាមរយៈបច្ចេកវិទ្យាទំនើបៗ ដូចជាការប្រើប្រាស់កម្មវិធីតាមអនឡាញ ដោយស្នើសុំឥណទានតាមរយៈទូរស័ព្ទដៃទំនើបជាដើម។

គ្រឹះស្ថានយើងខ្ញុំរង់ចាំសម្រេចក្តីសុបិនរបស់លោកអ្នកគ្រប់ទីកន្លែងដែលយើងមានកិច្ចសហការ រួមគ្នា ដើម្បីសម្រេចនូវគោលបំណងរួមរវាងលោកអ្នក និងគ្រឹះស្ថាន «ក្តីសុបិនរបស់លោកអ្នកជា ក្តីសុបិនយើងខ្ញុំ» «អនាគតរបស់លោកអ្នក ក៏ជាអនាគតរបស់យើងខ្ញុំផងដែរ»។

យើងខ្ញុំរីករាយស្វាគមន៍ផ្តល់សេវាយ៉ាងកក់ក្តៅ និងជាដៃគូទុកចិត្តជូនអតិថិជនទាំងអស់គ្រប់ពេលវេលា ដែលលោកអ្នកត្រូវការ។

សូមសុបិនរបស់លោកអ្នកក្លាយជាការពិត។


លោក Junichi SASAKI
នាយកប្រតិបត្តិ



ព័ត៌មានអាជីវកម្ម

ភាគទុនិក



លោក Yosuke SASAKI តំណាងភាគទុនិក

AZUMA & Co.,Ltd. ជាភាគទុនិកកកម្មសិទ្ធិកាន់កាប់លើភាគហ៊ុន ១០០% របស់គ្រឹះស្ថាន ហ្សុតាបា មីត្រូហ៊ីរញ្ញវត្ថុ ភីអិលស៊ី សូមសម្តែងនូវសុខន្ទៈ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ កម្ពុជា។ AZUMA & Co.,Ltd. ជាសហគ្រាសជប៉ុនសុទ្ធសាធ ដែលរូបខ្ញុំ Yosuke SASAKI ជាជនជាតិជប៉ុន ទទួលកាន់កាប់លើភាគហ៊ុន១០០% និងមានតួនាទីជាប្រធាននាយកនៃសហគ្រាស AZUMA & Co.,Ltd. យើងខ្ញុំមានកិត្តិយសក្រៃលែងក្នុងនាមជានីតិបុគ្គលនៃសហគ្រាស AZUMA & Co.,Ltd. ដែលបាន ចូលរួមចំណែកក្នុងនាមជាអ្នកផ្តល់ហិរញ្ញប្បទាន និងថែរក្សាអ្នកជំនាត់ក្រោយ ក៏ដូចជាជួយលើក កម្ពស់កម្រិតស្តង់ដារការរស់នៅរបស់ពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើងៗ នៅព្រះរាជាណាចក្រ កម្ពុជា ដោយផ្អែកលើគោលការណ៍តម្លាភាពប្រសិទ្ធភាពនិងការផ្តល់សេវាហិរញ្ញប្បទានប្រកប ដោយនិរន្តរភាពយូរអង្វែងរបស់គ្រឹះស្ថាន ហ្សុតាបា មីត្រូហ៊ីរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំ។



AZUMA & CO., LTD.



១០០%នៃភាគហ៊ុន



ក្រុមប្រឹក្សាភិបាល



លោក ថ្លឹក ផល្លី ប្រធានក្រុមប្រឹក្សាភិបាល

លោក ថ្លឹក ផល្លី កើតនៅទីក្រុងភ្នំពេញ ឆ្នាំ១៩៨១ សញ្ជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាប្រធាន ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ខាងផ្នែកគ្រប់គ្រង ដែលក្នុងរយៈពេល ៥ឆ្នាំ លោកបានបំពេញតួនាទីជាប្រធានគ្រប់គ្រង ផ្នែកទីផ្សារនៅក្រុមហ៊ុន Futaba Co.,Ltd. ក្នុងឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជានាយកចាត់ ការទូទៅ ហើយបានបម្រើការងាររហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យន័រតុន។ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មក។



លោក Yusoke SASAKI
សមាជិកក្រុមប្រឹក្សាភិបាល

លោក Yusoke SASAKI កើតនៅទីក្រុង KANAGAWA ប្រទេសជប៉ុន ឆ្នាំ១៩៨៣ សញ្ជាតិជប៉ុន ត្រូវបានទទួលស្គាល់ជា សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមហ៊ុន AZUMA & CO.,LTD. ជាក្រុមហ៊ុនជប៉ុន និងជាម្ចាស់ភាគ ហ៊ុន ១០០% ដែលតំណាងពេញច្បាប់ ដោយ លោក Yusoke SASAKI មានតួនាទីជា ប្រធាននាយក។

ក្រុមហ៊ុន AZUMA & CO.,LTD. ជាក្រុមហ៊ុនជប៉ុន មានគោលគំនិតស្របគ្នាក្នុងការគាំទ្រ លើក ស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូនដល់ពល រដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្ស ជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។



លោក Junichi SASAKI
សមាជិកក្រុមប្រឹក្សាភិបាល

លោក Junichi SASAKI កើតនៅទីក្រុង KANAGAWA ប្រទេសជប៉ុន ឆ្នាំ១៩៤៩ សញ្ជាតិជប៉ុន ត្រូវបានទទួលស្គាល់ជា សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ លោក Junichi SASAKI បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតូក្យូ នៅឆ្នាំ ១៩៧៥ បច្ចុប្បន្នជាប្រធាន និងជា ភាគទុនិក ១០០% នៃ FutureBud International Co.,Ltd. នៃប្រទេសជប៉ុន ។

គណៈគ្រប់គ្រង



លោក Junichi SASAKI បានបញ្ចប់ការសិក្សា ពី សាកលវិទ្យាល័យតូក្យូ នៅក្នុងឆ្នាំ ១៩៧៥ បច្ចុប្បន្ន ជាប្រធាន និងជាភាគទុនិក ១០០% នៃ FutureBud International Co.,Ltd. នៃប្រទេសជប៉ុន។

លោក Junichi SASAKI នាយកប្រតិបត្តិ



បណ្ឌិត ហាប រតនា ទីប្រឹក្សានាយកប្រតិបត្តិ

បណ្ឌិត ហាប រតនា បានចូលបម្រើការងារជាមួយ ហ្វូតាបា ក្នុងខែមករា ឆ្នាំ២០១៥ ជាទីប្រឹក្សាហិរញ្ញវត្ថុក្នុងស្រុក បន្ទាប់មកគាត់ក៏មកកាន់តំណែងជានាយករង នាយកប្រតិបត្តិ នៅខែ តុលា ឆ្នាំ២០១៥។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតគ្រប់ គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យហ្សឺលប្រាយ។ អស់រយៈពេលជាង២៥ឆ្នាំ គាត់ទទួលបានបទពិសោធន៍ការងារយ៉ាងច្រើនដូចជា អ្នកបក ប្រែភាសា រដ្ឋបាល អ្នកគ្រប់គ្រងគំរោង និងជាអ្នកប្រឹក្សាយោបល់ក្នុងស្រុក ដែលមាន ទំនាក់ទំនងជាមួយនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងក្រសួងគ្រប់ ខេត្ត-ក្រុង រួមជាមួយនិងដៃគូ អភិវឌ្ឍន៍រដ្ឋការសហប្រជាជាតិ, IO, អង្គការក្រៅរដ្ឋាភិបាល, វិស័យឯកជនក្នុងផ្នែក អភិវឌ្ឍន៍ផែនការថ្នាក់ជាតិ, ហិរញ្ញវត្ថុ ស្ថិតិ ការអប់រំ M&E, Health based UNTAC, WHO- Ministry of Health, and UN-Ministry of Planning.



លោក ក្រាប កណ្តឹង ជំនួយការនាយកប្រតិបត្តិ

លោក ក្រាប កណ្តឹង បានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ (Master of Business Specializing in Finance) ពីសាកលវិទ្យាល័យ Charles Sturt University នៃប្រទេសអូស្ត្រាលី និងបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រផ្នែកគណនេយ្យ (BBA) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកមានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំដែលពាក់ព័ន្ធទៅនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ការសិក្សាភ័ក្ត្រជាបទពិសោធន៍ ការងារបានធ្វើអោយគាត់មានការអភិវឌ្ឍន៍ ជាបន្តបន្ទាប់នូវភាពរីកចម្រើននៃអាជីពការងាររបស់គាត់។ មុនពេលគាត់ចូលរួមបំរើការងារជាមួយ ហុតាបា លោក ក្រាប កណ្តឹង មានបទពិសោធន៍ការងារជាច្រើនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងគណនេយ្យ ប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចូលរួមជាមួយ ហុតាបា នៅឆ្នាំ ២០១៥ ដែលមានតួនាទីជានាយក នាយកដ្ឋានហិរញ្ញវត្ថុ។ នៅខែ កក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងតួនាទីជាជំនួយការនាយកប្រតិបត្តិ ដែលទទួលខុសត្រូវទៅលើនាយកដ្ឋានចំនួនបី ដូចជានាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានព័ត៌មានវិទ្យា និងនាយកដ្ឋានធនធានមនុស្ស & រដ្ឋបាល។



លោក អ៊ូ ពិសិដ្ឋ ជំនួយការនាយកប្រតិបត្តិ

លោក អ៊ូ ពិសិដ្ឋ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយ ហុតាបា នៅចុងឆ្នាំ២០១៥ ក្នុងតួនាទីជានាយក នាយកដ្ឋានឥណទាន បន្ទាប់មកនៅ ខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាជំនួយការនាយកប្រតិបត្តិ ដែលត្រូវទទួលបន្ទុកគ្រប់គ្រង និងមើលទទួលខុសត្រូវលើនាយកដ្ឋានចំនួនបី គឺនាយកដ្ឋានឥណទាន នាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានទីផ្សារ។ លោកបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបាននូវសញ្ញាប័ត្រ ភាសាអង់គ្លេសថ្នាក់ IELT ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយបានចូលរួមវគ្គបណ្តុះបណ្តាល សន្និសីទ និងសិក្ខាសិលាជាច្រើន ដែលទាក់ទងទៅនឹងការវិនិយោគវិស័យអចលនទ្រព្យ ការគ្រប់គ្រង វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។ ចំពោះបទពិសោធន៍ការងារ លោក បានចំណាយពេលជាង ១១ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាមួយនិងមុខតំណែងជាច្រើនដូចជា មន្ត្រីសាខា នាយកសាខា នាយកគ្រប់គ្រងតំបន់នាយក នាយកដ្ឋានប្រតិបត្តិការ នាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង នាយកគ្រប់គ្រងឥណទាន នាយក នាយកដ្ឋានឥណទាន។ លោកក៏បានចំណាយពេលជាងបីឆ្នាំ បម្រើការងារនៅវិស័យទូរគមនាគមន៍ផងដែរ។



លោក ហូត សុខជា នាយក នាយកដ្ឋានប្រតិបត្តិការ

លោក ហូត សុខជា ចាប់ផ្តើមការងារជាមួយ ហ្វូតាបា ក្នុងតួនាទីជានាយក នាយកដ្ឋានប្រតិបត្តិការនៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលលោកបានគ្រប់គ្រង នូវរាល់កិច្ចការ និងសកម្មភាពទាំងអស់ នៅក្នុងការបង្កើតគោលនយោបាយ និង នីតិវិធីដែលទាក់ទងទៅនឹងផ្នែកបេឡា និងប្រតិបត្តិការសាខា។ លោកបានបញ្ចប់ការ សិក្សាផ្នែកបរិញ្ញាប័ត្រផ្នែកទីផ្សារ ហើយបានចូលរួមវគ្គបណ្តុះបណ្តាលសិក្ខាសាលា និង សន្និសីទជាច្រើនដែលទាក់ទងទៅនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ លោកបានចំណាយពេលវេលា ១៣ឆ្នាំ ជាមួយនិងបទពិសោធន៍ច្រើនផ្នែក ដូចជា ផ្នែកប្រតិបត្តិការ ផ្នែកលក់ ផ្នែកទីផ្សារ ហ្វាវរ៉ាផ្រាវ និងការអភិវឌ្ឍផលិតផល ខណៈពេល ដែលលោកបានចំណាយពេល ៨ឆ្នាំចុងក្រោយរបស់លោកនៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ ជាមួយស្ថាប័នដទៃទៀតមុនពេលដែលលោកបានចូលរួមជាមួយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។



លោក លីម សំបួរ នាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

លោក លីម សំបួរ កើតនៅខែមិថុនា ឆ្នាំ១៩៨១ បានចូលរួមជាមួយ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងមុខតំណែងជា នាយក នាយកដ្ឋានទីផ្សារ។ បន្ទាប់បម្រើការងាររយៈពេល២ឆ្នាំ លោកសំបួរ ត្រូវបាន ផ្លាស់ប្តូរមុខតំណែងជា នាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទទួលខុសត្រូវក្នុងការគ្រប់គ្រង រៀបចំចាត់ចែង និងបង្កើតគោល នយោបាយ នីតិវិធី ការងារនានាពាក់ព័ន្ធនឹងកិច្ចការធនធានមនុស្ស និងផ្នែករដ្ឋបាលរបស់ ហ្វូតាបា។ នៅមុនពេលចាប់ផ្តើមអាជីពមួយនេះ លោកធ្លាប់មានបទពិសោធន៍រយៈពេលជាង ១៤ឆ្នាំ បម្រើការងារជាមួយធនាគារធំៗចំនួនពីររួមមាន៖ ធនាគារបរទេសផ្នែកតំបន់ និងធនាគារក្នុង ស្រុកមួយ ដែលមានបណ្តាញប្រតិបត្តិការធំជាងគេផងដែរ។ ជាមួយបទពិសោធន៍ក្នុងវិស័យ ធនាគារហិរញ្ញវត្ថុ លោក សំបួរ ធ្លាប់បានទទួលខុសត្រូវនូវមុខងារជាច្រើនដូចជា ប្រធាន ទំនាក់ទំនង ប្រធានផ្នែក ឥណទានភតិសន្យា អនុប្រធានផ្នែកឥណទាន និងតួនាទីជាច្រើន ទៀត ដែលលោកបានចំណាយពេលជាង១០ឆ្នាំ ចូលរួមក្នុងសកម្មភាពជាច្រើននៃការលក់ ជួរមុខ។ ដោយឡែក លោក លីម សំបួរ បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រ ពីសាកល វិទ្យាល័យហ្វេលីសប្រាយ ផ្នែកហិរញ្ញវត្ថុ និងធនាគារ (Finance and Banking) ក្នុងឆ្នាំ២០០៨។



លោក គង់ សារ៉ាត់ នាយក នាយកដ្ឋានព័ត៌មានវិទ្យា

លោក គង់ សារ៉ាត់ កើតនៅឆ្នាំ ១៩៨៥។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១១ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៨ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន នៅដើមឆ្នាំ២០១៦។ ជាមួយនឹងអតីតភាព ការងារលោកមានតួនាទីជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៃធនាគារពាណិជ្ជមួយនៅកម្ពុជា ដែលមានបទពិសោធដាង ៨ឆ្នាំ ក្នុងវិស័យធនាគារ ហើយលោកបានចូលបម្រើការងារនៅ **ហុតាបា** ចាប់តាំងពីខែមករា ឆ្នាំ២០១៦ មក។ បច្ចុប្បន្នលោកមានតួនាទីជានាយក នាយកដ្ឋានព័ត៌មានវិទ្យា។



លោក ផុន សុផា នាយក នាយកដ្ឋានឥណទាន

លោក ផុន សុផា បានចូលបម្រើការងារនៅក្នុងគ្រឹះស្ថាន **ហុតាបា** ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។ មុនពេលដែលគាត់ចូលបម្រើការងារនៅគ្រឹះស្ថាន **ហុតាបា** លោក បានកាន់ការងារក្នុងតួនាទីជា នាយក នាយកដ្ឋានឥណទាន អស់រយៈពេល ៧ឆ្នាំជាប់គ្នា ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្នុងចន្លោះឆ្នាំ២០១០ ដល់ ពាក់កណ្តាលឆ្នាំ២០១៧។ ហើយនៅចន្លោះពីឆ្នាំ២០០៤ រហូតដល់ចុងឆ្នាំ២០១០ លោកសុផា ជាបុគ្គលិករបស់គ្រឹះស្ថាន ខ្នាតមធ្យមមួយកន្លែង ដែលការងារដំបូងគាត់បានចូលបម្រើនៅទីនោះ គឺមានតួនាទីជាជំនួយការ រដ្ឋបាល / ហិរញ្ញវត្ថុ គាត់ត្រូវបានតែងតាំងជាបន្តបន្ទាប់រហូតក្លាយជានាយកសាខាដើម្បី របស់គ្រឹះស្ថានមួយនេះផងដែរ។ បើនិយាយពីប្រវត្តិនៃការសិក្សារបស់លោក គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងការអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ ២០១១ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៤។ ក្នុងរយៈពេលជាង១៤ឆ្នាំកន្លងមកនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលពាក់ព័ន្ធនឹងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ វិស័យអចលនទ្រព្យ វិស័យធានារ៉ាប់រង និងច្បាប់ការងារផ្សេងៗ ជាច្រើនទៀត។



ផែនការមនុស្ស



ការងារគ្រប់គ្រង និង អភិវឌ្ឍន៍បុគ្គលិក

ធនធានមនុស្សជាកម្លាំងចលករយ៉ាងសំខាន់ ដែលរួមចំណែកអភិវឌ្ឍន៍បេសកកម្មរបស់ គ្រឹះស្ថាន ហួតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ឱ្យឈានឆ្ពោះទៅកាន់ភាពជោគជ័យ ត្រចះត្រចង់ ក្នុងគោលដៅ សម្រេចឱ្យបាននូវក្តីសុបិនរបស់ភាគទុនិក។

ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេលវែង ហួតាបា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើ ការរៀបចំធនធានមនុស្ស តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ មុខតំណែង តួនាទី ការជំរុញលើកទឹកចិត្តទៅតាមសមត្ថភាព ការខិតខំប្រឹងប្រែង ការប្រតិបត្តិក្រម សីលធម៌ និងសមិទ្ធផលសម្រេចបានជាក់ស្តែងរបស់បុគ្គលិកម្នាក់ៗ។

បច្ចុប្បន្នការគ្រប់គ្រងធនធានមនុស្ស ត្រូវបានលើកកម្ពស់និងអភិវឌ្ឍន៍ជាប្រចាំ តាមរយៈ ការសម្រិតសម្រាំងជ្រើសរើស ការបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅ ការវាយតម្លៃ លទ្ធផលការងារ ការរៀបចំបុគ្គលិក ឲ្យសមស្របតាមបម្រែបម្រួល នៃតម្រូវការគ្រប់ផ្នែក និងប្រសិទ្ធភាពនៃការ អនុវត្តការងារធៀបទៅនឹងផែនការ ដែលបានដាក់ចេញ។


ស្ថិតិបុគ្គលិក

បុគ្គលិកពេញម៉ោងកំពុងបម្រើការងារនៅ ហួតាបា មានចំនួនសរុប ៨៥នាក់ (បុរស ៥២នាក់ និងស្ត្រី ៣៣នាក់) គិតត្រឹមបំណាច់ឆ្នាំ២០១៧ ដែលក្នុងនោះរួមមានដូចខាងក្រោម៖

ស្ថិតិបុគ្គលិកចូលថ្មី និងលាឈប់



បុគ្គលិកធ្វើការងារពេញម៉ោង



ការបណ្តុះបណ្តាលបុគ្គលិក

ដើម្បីបន្តគាំទ្រដល់ការរីកលូតលាស់នៃកំណើនប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាឆ្លើយតបនឹងតម្រូវការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនអតិថិជន ពង្រីកសក្តានុពលប្រកួតប្រជែងកាន់កាប់ចំណែកទីផ្សារធំទូលាយ សម្រេចបាននូវសមិទ្ធផលគួរជាទីពេញចិត្ត។ គ្រឹះស្ថាន ហូតាបា បានផ្ដោតការយកចិត្តទុកដាក់លើកម្ពស់ជាប្រចាំទៅលើការពង្រីកការយល់ដឹងទាំងផ្នែកចំណេះដឹង ជំនាញ និងបច្ចេកទេសអនុវត្តការងារទៅតាមផ្នែកជំនាញនៃប្រតិបត្តិការនីមួយៗ ព្រមទាំងពង្រឹងលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកផងដែរ។ ទន្ទឹមនឹងនេះ ហូតាបា បានផ្តល់ឱ្យបុគ្គលិកនូវការបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅតាមមុខងារ តួនាទីនីមួយៗ ដែលក្នុងនោះរួមមានកម្មវិធីបណ្តុះបណ្តាលខាងក្នុង និងវគ្គបណ្តុះបណ្តាលខាងក្រៅ។

ការបណ្តុះបណ្តាលផ្នែកខាងក្នុង

ក្នុងឆ្នាំ២០១៧ ហូតាបា បានរៀបចំកម្មវិធីបណ្តុះបណ្តាលជូនបុគ្គលិកខាងក្នុងមានចំនួន ០៥ លើក ដែលមានការចូលរួមជាបន្តបន្ទាប់ពីបុគ្គលិកគ្រប់ផ្នែកទាំងអស់ផងដែរ។



សកម្មភាពបណ្តុះបណ្តាលខាងក្នុង

ការរៀបចំវគ្គសិក្ខាសាលាប្រចាំឆ្នាំរបស់គ្រឹះស្ថាន ហ្វូតាបាល មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

សកម្មភាពថ្មីមួយទៀតដែល ហ្វូតាបាល សម្រេចបាននាបំណាច់ឆ្នាំ២០១៧ ក្នុងដំណើរការជំរុញលើកទឹកចិត្តបុគ្គលិក ក៏ដូចជាបង្ហាញជូននូវរបាយការណ៍សម្រេចបានប្រចាំឆ្នាំ២០១៧ និងការដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេល០៥ឆ្នាំទៅមុខ (២០១៨-២០២២) នោះគឺការរៀបចំវគ្គសិក្ខាសាលាប្រចាំឆ្នាំ ដែលបានប្រារព្ធឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ប្រកបដោយភាពជោគជ័យជាទីមោទនៈក្រៃលែង។



សកម្មភាពសិក្ខាសាលាប្រចាំឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧

ការបណ្តុះបណ្តាលខាងក្រៅ

ឆ្លើយតបទៅនឹងតម្រូវការនៃសេវាកម្មជំនាញប្រកបដោយគុណភាពខ្ពស់ ហ្វូតាបា ក៏បានយកចិត្តទុកដាក់បន្ថែមក្នុងការបង្កើនសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស តាមរយៈការចាត់បញ្ជូនបុគ្គលិកជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នៅខាងក្រៅគ្រឹះស្ថាន ជាបន្តបន្ទាប់។



សកម្មភាពបណ្តុះបណ្តាលខាងក្រៅ

ការចូលរួមវគ្គសិក្ខាសាលានៅខាងក្រៅ

ស្ថិតក្នុងបរិបទទីផ្សារហិរញ្ញវត្ថុ ដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរ គ្រឹះស្ថាន ហ្វូតាបា បានរួមចំណែកយ៉ាងសកម្មក្នុងបេសសកម្ម ពង្រឹងសក្តានុពលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឱ្យមានភាពរឹងមាំ ប្រកបដោយនិរន្តរភាពយូរអង្វែង។ ក្នុងនោះផងដែរ ថ្នាក់ដឹកនាំរបស់ ហ្វូតាបា ក៏បានចូលរួមជាញឹកញាប់ ក្នុងសិក្ខាសាលានានាស្តីពីវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរៀបចំឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៧នេះ។



សកម្មភាពនៃការចូលរួមវគ្គសិក្ខាសាលាដែលរៀបចំដោយសមាគមន៍ មីក្រូហិរញ្ញវត្ថុកម្ពុជា



ផលិតផល និងសេវាកម្ម របស់ ហ្វូតាបា



ផលិតផល និងសេវាកម្ម

គ្រឹះស្ថាន ហត្ថកម្ម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតឡើង និងដាក់ឱ្យដំណើរការនូវផលិតផល និងសេវាកម្មជាច្រើនសម្រាប់ផ្តល់ជូនអតិថិជនទៅតាមតម្រូវការប្រើប្រាស់ និងលំហូរសាច់ប្រាក់ជាក់ស្តែងរបស់ពួកគាត់ ដែលអាចធ្វើការជ្រើសរើសនូវជម្រើសដ៏សមស្របណាមួយដូចខាងក្រោម៖



ឥណទានអាជីវកម្ម



អតិថិជនគោលដៅ :

អតិថិជនទូទៅដែលមានតម្រូវការសាច់ប្រាក់សម្រាប់ចាប់ផ្តើម ឬ ពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណេញ។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ៥០០ - ២០០.០០០



រយៈពេលអតិបរមា : ១០ ឆ្នាំ



ឥណទានគេហដ្ឋាន



អតិថិជនគោលដៅ :

អតិថិជនដែលមានតម្រូវការទិញផ្ទះ ឬ សាងសង់ផ្ទះសម្រាប់ស្នាក់នៅ និងប្រកបរបរអាជីវកម្ម។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ៥០០ - ២០០.០០០



រយៈពេលអតិបរមា : ១០ ឆ្នាំ



ឥណទានសម្រាប់ប្រើប្រាស់



អតិថិជនគោលដៅ :
អតិថិជនទូទៅ ដែលមានតម្រូវការសាច់
ប្រាក់ ដើម្បីទិញឧបករណ៍សម្ភារៈផ្សេងៗ
សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ៥០០ - ២០០.០០០



រយៈពេលអតិបរមា : ១០ ឆ្នាំ



ឥណទានកសិកម្ម



អតិថិជនគោលដៅ :
អតិថិជនដែលមានមុខរបរកសិកម្ម ហើយ
ត្រូវការសាច់ប្រាក់បន្ថែម ដើម្បីវិនិយោគ
ប្រើប្រាស់កសិកម្មរបស់ខ្លួន។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ៥០០ - ២០០.០០០



រយៈពេលអតិបរមា : ១០ ឆ្នាំ



ឥណទានសិក្សា



អតិថិជនគោលដៅ :

សម្រាប់អាណាព្យាបាល ឬ សិស្ស - និស្សិត
ដែលខ្វះខាតផ្នែកហិរញ្ញវត្ថុ សម្រាប់បង់ថ្លៃ
សិក្សា។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ៣០០ - ១.០០០



រយៈពេលអតិបរមា : ១ ឆ្នាំ



ឥណទានបុគ្គលិក



អតិថិជនគោលដៅ :

សម្រាប់តែបុគ្គលិក ហ្វុតាបា តែប៉ុណ្ណោះ
ដែលត្រូវការសាច់ប្រាក់ ដើម្បីគាំទ្រដល់
ការរស់នៅប្រចាំថ្ងៃ។



ប្រភេទរូបិយប័ណ្ណ : ដុល្លារអាមេរិក



ទំហំឥណទាន : ២៤ ដង ឬ ៤៨ ដង
នៃប្រាក់ខែមូលដ្ឋាន



រយៈពេលអតិបរមា : ១៥ ឆ្នាំ



លទ្ធផលសម្រេច របស់ហ្វូតាបាល

ប្រតិបត្តិការសំខាន់ៗ

បរិយាយ

៣១ ធ្នូ ២០១៩

ចំនួនការិយាល័យសាខា	៤
ចំនួនបុគ្គលិកសរុប	៨៥
ចំនួនមន្ត្រីឥណទានសរុប	១៩
ចំនួនរាជធានី-ខេត្តប្រតិបត្តិការ	៩
ចំនួនស្រុកប្រតិបត្តិការ	៣២
ចំនួនឃុំប្រតិបត្តិការ	១១៩
ចំនួនភូមិប្រតិបត្តិការ	២៩៤
ចំនួនអតិថិជនឥណទានសរុប	៦២៨
សម្ពាធឥណទានសរុប (គិតជា ដុល្លារ)	១០.៦៩៧.៦៦៨
សម្ពាធឥណទានមានហានិភ័យសរុប (PAR %)	0,00 %
សម្ពាធឥណទានសម្រាប់មន្ត្រីឥណទានម្នាក់ (គិតជា ដុល្លារ)	៥៦៣.០៣៥
សម្ពាធឥណទានសម្រាប់បុគ្គលិកម្នាក់ (គិតជា ដុល្លារ)	១២៥.៨៥៥
សម្ពាធឥណទានគិតជាមធ្យម (គិតជា ដុល្លារ)	១៩.០៣៥
ទ្រព្យសកម្មសរុប (គិតជា ដុល្លារ)	១២.០៥៤.៦៣៥



របាយការណ៍ ហិរញ្ញវត្ថុសង្ខេប

របាយការណ៍សមតុល្យ

៣១ ធ្នូ ២០១៩
(ធ្វើសវនកម្មរួច), (គិតជា ដុល្លារ)

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់នៅធនាគារ	៨៤៥.៤៩១
សម្ព័ន្ធតណាទានបានផ្តល់ជូនអតិថិជនសរុប	១០.៦៩៧.៦៦៨
ទ្រព្យសម្បត្តិ និងឧបករណ៍-សម្ភារៈសរុប	៣២៣.៦៥៣
ទ្រព្យសម្បត្តិផ្សេងៗ	១៨៧.៨៤៣
សរុបទ្រព្យសកម្ម	១២.០៥៤.៦៥៥

បំណុល

បំណុលផ្សេងៗ និងសំវិធានធន	១.១៣៨.៦៩២
កម្ចីរយៈពេលវែង និងកម្ចីរយៈពេលខ្លី	៤.៣៧៩.៧៨២
បំណុលសរុប	៥.៥១៨.៤៧៤

មូលធនភាគទុនិក

មូលធនភាគទុនិកសរុប	៦.៥៣៦.១៦១
សរុបបំណុល និងមូលធនភាគទុនិក	១២.០៥៤.៦៥៥

របាយការណ៍ចំណូល និងចំណាយ

៣១ ធ្នូ ២០១៩
(ធ្វើសវនកម្ម និង ត្រួតពិនិត្យ)

ចំណូលការប្រាក់ និងផ្ទៃសេវាផ្សេងៗ

១.២៧៦.១៧០

ចំណាយប្រតិបត្តិការសរុប

១.១៤១.៦៥២

ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធ

១៣៤.៥១៨





ការគ្រប់គ្រង ការប្រតិបត្តិតាម និងការត្រួតពិនិត្យផ្ទៃក្នុង

ការគ្រប់គ្រងការប្រតិបត្តិតាម

ការគ្រប់គ្រងការប្រតិបត្តិតាម បានបន្តពង្រឹងការអនុវត្តផ្ទៃក្នុងរបស់គ្រឹះស្ថាន ហួតាបា ដោយផ្ដោតលើការអនុលោមតាមច្បាប់នានានៃការផ្តល់អាជ្ញាប័ណ្ណរបស់ធនាគារជាតិនៃកម្ពុជា និងការចុះបញ្ជីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការពង្រីកអាជីវកម្ម និងប្រតិបត្តិការរបស់គ្រឹះស្ថាន ហួតាបា ប្រកបដោយភាពពេញលេញស្របតាមច្បាប់បទបញ្ជាផ្ទៃក្នុង និងបទប្បញ្ញត្តិនានា នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សមាជិកក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើតឱ្យមាននាយកដ្ឋានច្បាប់ និងប្រតិបត្តិតាម ដែលទទួលខុសត្រូវដោយនាយករងនាយកដ្ឋានច្បាប់ និងប្រតិបត្តិតាម គឺដើម្បីធានាថាការគ្រប់គ្រងហានិភ័យ នៃការប្រតិបត្តិតាមរបស់គ្រឹះស្ថាន ហួតាបា មានភាពច្បាស់លាស់ដោយត្រូវត្រួតពិនិត្យលើការគ្រប់គ្រងផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃលើហានិភ័យទាំងខាងក្នុង និងក្រៅ ដែលអាចមានការគំរាមកំហែង ឬផលប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថាន ហួតាបា និងធានាថាការអនុវត្ត និងនីតិវិធីត្រូវបានអនុវត្តបានពេញលេញស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា ។

ក្រៅពីនេះលោកក៏ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុលោមទៅតាមគោលការណ៍ផ្ទៃក្នុង នីតិវិធី និងគោលការណ៍ណែនាំនានា ទាក់ទងនឹងការអនុវត្តច្បាប់របស់គ្រឹះស្ថានរួមមាន ការធ្វើការសាកល្បង និងត្រួតពិនិត្យលើមុខងារតួនាទីឱ្យមានប្រសិទ្ធភាព និងការប្រកាន់ខ្ជាប់ នូវការអនុវត្តន៍លើគោលការណ៍ដែលមានស្រាប់ ជាមួយនឹងបញ្ហានានាទាំងខាងក្នុង និងក្រៅ ពាក់ព័ន្ធនឹងការប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យនៃការប្រតិបត្តិតាម ។

នាយករងនាយកដ្ឋានច្បាប់ និងប្រតិបត្តិតាម នឹងស្នើឱ្យមានជាការប្រជុំប្រចាំត្រីមាស ដើម្បី ពិភាក្សាអំពីរបាយការណ៍នៃការប្រតិបត្តិតាមជាមួយគ្រប់នាយកដ្ឋាន ឬគណៈគ្រប់គ្រង និង ពិនិត្យ ឡើងវិញនូវភាពគ្រប់គ្រាន់ និងភាពពេញលេញនៃការវិភាគហានិភ័យប្រតិបត្តិតាម។ រាល់ហានិភ័យប្រតិបត្តិតាមសំខាន់ៗត្រូវបានបង្ហាញ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល ។

ការត្រួតពិនិត្យផ្ទៃក្នុង

ផ្នែកសវនកម្មផ្ទៃក្នុង ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១៧ ដែលទទួលខុសត្រូវដោយ មន្ត្រីសវនករផ្ទៃក្នុងជាន់ខ្ពស់ នឹងទទួលខុសត្រូវក្នុងការធ្វើសវនកម្មផ្ទៃក្នុង និងប្រតិបត្តិការត្រួត ពិនិត្យនានានៅក្នុងគ្រឹះស្ថាន ហូតាបា ដោយត្រូវអនុវត្តតាមផែនការសវនកម្ម បច្ចុប្បន្នភាព កម្មវិធីសវនកម្ម និងការបណ្តុះបណ្តាលបុគ្គលិក ដែលជាតម្រូវការចាំបាច់ដើម្បីបង្កើនគុណភាព សវនកម្មរបស់ខ្លួន។ ផ្នែកសវនកម្មផ្ទៃក្នុងត្រូវត្រួតពិនិត្យរាល់ប្រតិបត្តិការរបស់គ្រឹះស្ថាន ហូតាបា និងរាយការណ៍ដោយឯករាជ្យ និងដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាល។

ផែនការសវនកម្ម និងកម្មវិធីសវនកម្ម ត្រូវបានអនុម័តដោយប្រធានក្រុមប្រឹក្សាភិបាល។ សកម្មភាពនៃផ្នែកសវនកម្មផ្ទៃក្នុង គឺដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងផ្ទៃក្នុង ភាពគ្រប់គ្រាន់នៃរបាយការណ៍ និងការអនុលោមតាម គោលការណ៍ នីតិវិធី គោលការណ៍ណែនាំ និងច្បាប់បញ្ញត្តិនានា។ ដើម្បីការអនុវត្តតាម ផែនការ និងប្រព័ន្ធត្រួតពិនិត្យ មានភាពល្អប្រសើរ មន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ត្រូវផ្ដោតលើ បញ្ហាជាយុទ្ធសាស្ត្រមានការអភិវឌ្ឍន៍កម្មវិធី និងផែនការសវនកម្ម ការកែលម្អ ឬបច្ចុប្បន្នភាព លើគោលការណ៍សវនកម្ម និងការផ្តល់ប្រឹក្សាដល់គណៈគ្រប់គ្រងលើការគ្រប់គ្រងផ្ទៃក្នុង ជាដើម ។ល។



របាយការណ៍ សវនកម្មឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមដាក់នូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំង របាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ ហ្វាតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ ថា ("គ្រឹះស្ថាន") សម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ហ្វាតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ។ ពុំមាន ការផ្លាស់ប្តូរជាសារវិន័យសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់គ្រឹះស្ថាន ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	២០១៧ ពាន់រៀល	២០១៦ ដុល្លារអាមេរិក
ប្រាក់ចំណេញ/ខាតសម្រាប់ការិយបរិច្ឆេទ	១៣៤.៥១៨	៥៤៣.០៤៩	(៥១៦.៨៨២)

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឲ្យមានការបែងចែកភាគលាភសម្រាប់កំឡុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវិន័យទៅលើទុនបម្រុង និងសំវិធានធននៅក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

ឥណទានអាគ្រក់ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោល នូវឥណទានអាគ្រក់ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយ មានការជឿជាក់ថាមិនមានឥណទានអាគ្រក់ និងពុំមានភាពចាំបាច់ដើម្បីសំវិធានធនសម្រាប់ ឥណទានជាប់សង្ស័យឡើយ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យមានភាពចាំបាច់ ដើម្បីលុបចោលនូវឥណទានអាគ្រក់ ឬក៏ធ្វើសំវិធានធន ចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយណាដែលទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់គ្រឹះស្ថាន ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងរកចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលបណ្តាលឲ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នៅថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់គ្រឹះស្ថាន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (២) បំណុលយថាហេតុណាមួយរបស់គ្រឹះស្ថាន ដែលបានកើតឡើងតាំងពី ដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឲ្យសងក្នុង រយៈពេល១២ខែបន្ទាប់ពីថ្ងៃដំណាច់ឆ្នាំ ដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់គ្រឹះស្ថានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលអាចបណ្តាលឲ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់គ្រឹះស្ថានមានភាពមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានក្នុងកំឡុង ការិយបរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ រហូត មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតី ណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានក្នុងកំឡុងការិយបរិច្ឆេទ នេះទេ។

មូលធនភាគហ៊ុន

គ្រឹះស្ថានមានដើមទុនចំនួន US\$ ៧.០០០.០០០ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយបាន បញ្ចេញភាគហ៊ុនចំនួន ៧.០០០ ក្នុងកម្រៃ US\$ ១.០០០ ក្នុងមួយហ៊ុន។

គ្រឹះស្ថានពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យា ផ្តល់សិទ្ធិជាភាគហ៊ុននៃគ្រឹះស្ថាននាចុងការិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការចាប់តាំងពីថ្ងៃចេញរបាយការណ៍ចុងក្រោយ មានរាយ នាមដូចខាងក្រោម៖

• លោក ច្រីក ផល្លី	ប្រធានក្រុមប្រឹក្សាភិបាល
• លោក យូសូគី សាសាគី	ប្រធានភាគទុនិក និង ជា ក្រុមប្រឹក្សាភិបាល
• លោក ជូនិជិ សាសាគី	សមាជិកក្រុមប្រឹក្សាភិបាល

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងកំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ គ្រឹះស្ថានមិនបានចូលរួមជាភាគីក្នុងការរៀប ចំណាមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឲ្យទទួលបាននូវផល ប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬបំណុលពីសាមីគ្រឹះស្ថាន ឬគ្រឹះស្ថានផ្សេង ឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិ ទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងគ្រឹះស្ថាន ឬរវាង

គ្រឹះស្ថានដែលសមាជិកប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងគ្រឹះស្ថានដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវិន័យនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2017 និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ ៖

- (ក) អនុលោមគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះអោយបានជាប់លាប់។
- (ខ) អនុលោមទៅតាមគោលការណ៍ស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថា គ្រឹះស្ថាននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- (ង) គ្រប់គ្រង និងដឹកនាំគ្រឹះស្ថានឲ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវិន័យលើប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាគ្រឹះស្ថានបានអនុវត្តតាមនូវរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ៨ ដល់ ៤៤ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់គ្រឹះស្ថានសម្រាប់ ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

លោក ថ្លឹក ផល្លី
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា ("គ្រឹះស្ថាន") ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងកំណត់សំគាល់ដែលរួមមានគោលនយោបាយ គណនេយ្យសំខាន់ៗព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី៨ ដល់ ៤៤។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់គ្រឹះស្ថានសម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយការរៀបចំ និងការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុពិតជាអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មផ្សេង ហើយបានបញ្ចេញមតិសវនកម្មថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវតាមរយៈរបាយការណ៍របស់ខ្លួនចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច
អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ កំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រង មានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការគ្រឹះស្ថាន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យលើដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបានកើតឡើងនោះទេ។

ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវភាពយកចិត្តទុកដាក់ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំ មានលក្ខណៈខុសជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថានឡើយ ។

- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌ ដែលអាចធ្វើឲ្យមានមន្ទិលថាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូល នៅក្នុងរបាយការណ៍របស់យើងខ្ញុំដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាព នៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។ យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន អេចអេសអិច & អ៊ីសូស៊ីអេត ខូ អិលធីឌី



 ពៅ ដារ៉ា
 Partner
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨

តារាងតុល្យការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់ សំគាល់	ដុល្លារអាមេរិក	២០១៧ ពាន់រៀល	២០១៦ ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៧	៨.៥៨៩	៣៤.៦៧៤	១២.៥៦៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	៣៥១.២៨២	១.៤១៨.១២៥	៣៥៩.៨៣២
សមតុល្យនៅធនាគារផ្សេងៗ	៩	៤៨៥.៦០០	១.៩៦០.៣៦៧	២០៤.១៨៤
ឥណទានអតិថិជន	១០	១០.៦៩៧.៦៦៨	៤៣.១៨៦.៤៨៦	៦.៣៤៧.២៤១
ទ្រព្យសម្បត្តិផ្សេងៗ	១១	១៧៩.៥៩៣	៧២៥.០១៧	១៥៦.៣៤៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៣២៣.៦៥៣	១.៣០៦.៥៨៧	៤៦១.២៣៩
ទ្រព្យសម្បត្តិអរូបី	១៣	៨.២៥០	៣៣.៣០៥	១៧.៤១៧
ទ្រព្យសកម្មសរុប		១២.០៥៤.៦៣៥	៤៨.៦៦៤.៥៦១	៧.៥៥៨.៨២៣
បំណុល និងមូលធន				
បំណុល				
បំណុលផ្សេងៗ	១៤	២៣៧.៦៦៦	៩៥៩.៤៦១	១៤៨.១២៨
បំណុលពន្ធដារ	២២	១.០២៦	៤.១៤២	៧៣១
កម្ចី	១៥	៤.៣៧៩.៧៨២	១៧.៦៨១.១៨០	៧០៨.៣២១
បំណុលជំពាក់ទៅភាគទុនិក	១៦	៩០០.០០០	៣.៦៣៣.៣០០	៣០០.០០០
បំណុលសរុប		៥.៥១៨.៤៧៤	២២.២៧៨.០៨៣	១.១៥៧.១៨០
មូលធន				
មូលធនរបស់ម្ចាស់ភាគហ៊ុនិក				
ដើមទុន	១៧	៧.០០០.០០០	២៨.២៥៩.០០០	៧.០០០.០០០
ចំណេញរក្សាទុក		(៤៦៣.៨៣៩)	(១.៨៧២.៥២២)	(៥៥៨.៣៥៧)
មូលធនសរុប		៦.៥៣៦.១៦១	២៦.៣៨៦.៤៧៨	៦.៤៤១.៦៤៣
បំណុល និងមូលធនសរុប		១២.០៥៤.៦៣៥	៤៨.៦៦៤.៥៦១	៧.៥៥៨.៨២៣

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	ដុល្លារអាមេរិក	២០១៧ ពាន់រៀល	២០១៦ ដុល្លារអាមេរិក
ចំណូលការប្រាក់	១៨	១.១៨២.២១៥	៤.៧៧២.៦០២	៣៦៩.១៧៣
ចំណាយការប្រាក់	១៩	(៤១.១៦៥)	(១៦៦.១៨៣)	(១២.៣៨៧)
ចំណូលការប្រាក់សុទ្ធ		១.១៤១.០៥០	៤.៦០៦.៤១៩	៣៥៦.៧៨៦
ចំណូលប្រតិបត្តិការផ្សេងៗ	២០	៩៣.៧១៧	៣៧៨.៥៣៧	១០.៦៤៤
ចំណាយទូទៅ និងហិរញ្ញប្បទាន	២១	(១.០៨៧.៥៤៤)	(៤.៣៩០.៤១៩)	(៨៨០.៥១៣)
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	១០	-	-	-
ចំណេញមុនដកចំណាយពន្ធ		១៤៧.២៣០	៥៩៤.៥៤១	(៥១៣.០៨៣)
ចំណាយពន្ធប្រាក់ចំណូល	២២	(១២.៧៥៥)	(៥១.៤៩២)	(៣.៧៩៩)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		១៣៤.៤៧៥	៥៤៣.០៤៩	(៥១៦.៨៨២)

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	ភាគហ៊ុនដើមទុន ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦	១.០០០.០០០	(៨១.៤៧៥)	៩១៨.៥២៥
ភាគហ៊ុនបោះផ្សាយ	៦.០០០.០០០	-	៦.០០០.០០០
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	(៥១៦.៨៨២)	(៥១៦.៨៨២)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៧.០០០.០០០	(៥៩៨.៣៥៧)	៦.៤០១.៦៤៣
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧	៧.០០០.០០០	(៥៩៨.៣៥៧)	៦.៤០១.៦៤៣
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	១៣៤.៥១៨	១៣៤.៥១៨
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៧.០០០.០០០	(៤៦៣.៨៣៩)	៦.៥៣៦.១៦១
(គិតជាពាន់រៀល)	២៨.២៥៩.០០០	(១.៨៧២.៥២២)	២៦.៣៨៦.៤៧៨

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រីមាសទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់ សំគាល់	ដុល្លារអាមេរិក	២០១៧ ពាន់រៀល	២០១៦ ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនពន្ធនិងចំណាយពន្ធនិងយ៉ាតកម្ម៖		១៤៧.២៧៣	៥៩៤.៥៤១	(៥១៣.០៨៣)
ចំណាយលើការទូទាត់ទ្រព្យសកម្ម	១២	១០២	៤១២	-
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	១០	-	-	-
រំលស់ទ្រព្យសម្បត្តិអរូបី	១៣	៩.១៦៧	៣៧.០០៧	១០.៩៨៣
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	១៤៩.៩៧០	៦០៥.៤២៩	១២៧.៤៣១
ចំណូលប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុនបង្វិល		៣០៦.៥១២	១.២៨៦.៩៧៩	(៣៧៤.៦៦៩)
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទានអតិថិជន		(៤.៣៥០.៤២៧)	(១៧.៥៦២.៦៧៤)	(៦.៣៤៧.២៤១)
គណនីត្រូវទទួលផ្សេងៗ		(២៣.២៤៦)	(៩៣.៨៤៤)	(៦៦.៣៤៧)
បំណុលផ្សេងៗ		៨៩.៥៣៨	៣៦១.៤៦៥	១៤១.២៦៤
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣.៩៧៤.១៦៣)	(១៦.០៥៤.០៥៤)	(៦.៦៧២.៩៩៣)
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា		-	-	-
ពន្ធដែលបានបង់		(១២.៤៦០)	(៥០.៣០១)	(៣.០៦៨)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣.៩៩០.០៨៣)	(១៦.១០៧.៩១៥)	(៦.៦៥០.០៦១)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(១២.៤៨៦)	(៥០.៤០៦)	(៣៩០.៧៣៧)
ការទិញទ្រព្យសម្បត្តិអរូបី	១៣	-	-	(២៨.០៣៧)
សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាគហ៊ុន		-	-	(៣០០.០០០)
សាច់ប្រាក់សុទ្ធពី/(ប្រើ)ក្នុងសកម្មភាពវិនិយោគ		(១២.៤៨៦)	(៥០.៤០៦)	(៧១៨.៨១៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
បុរេប្រទានពីភាគទុនិក		៦០០.០០០	២.៤២២.២០០	៣០០.០០០
កម្ចីពីភាគទុនិក		៣.៦៧១.៤៦១	១៤.៨២១.៦៨៧	៧០៨.៣២១
ការបន្ថែមទុនវិនិយោគ		-	-	៦០០.០០០
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		៤.២៧១.៤៦១	១៧.២៤៣.៨៨៧	៧០៨.៣២១
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៦៨.៨៩២	១.០៨៥.៥១៦	(៣៦០.៥១៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		២២៦.៥៧៩	៩១៤.៧០០	៥៨៧.០៩៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		៤៩៥.៤៧១	២.០០០.២១៦	២២៦.៥៧៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖				
សាច់ប្រាក់ក្នុងដៃ	៧	៨.៥៨៩	៣៤.៦៧៤	១២.៥៦៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់)	៨	១.២៨២	៥.១៧៥	៩.៨៣២
សមតុល្យនៅធនាគារផ្សេងៗ	៩	៤៨៥.៦០០	១.៩៦០.៣៦៧	២០៤.១៨៤
		៤៩៥.៤៧១	២.០០០.២១៦	២២៦.៥៧៩



ព្រឹត្តិការណ៍ របស់ ហូតាបា



សិក្ខាសាលាប្រចាំឆ្នាំ ២០១៧

គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងផែនការយុទ្ធសាស្ត្រ ២០១៨-២០២២ ដែលមានការ ចូលរួមពីគ្រប់បុគ្គលិកទាំងអស់នៃ **គ្រួសារហ្វូតាបា**។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីបង្ហាញពី សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៧ ក៏ដូចជាការ កកើតរបស់ **ហ្វូតាបា** និងការផ្លែងអំណរគុណដល់ការ ខិតខំប្រឹងប្រែងដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមយ៉ាងសកម្មក្នុងឆ្នាំកន្លងទៅនេះ។ សិក្ខាសាលា នេះបានរៀបចំឡើងនៅថ្ងៃទី១៦ - ១៧ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ។

លោកបណ្ឌិត **បាប រតនា** ដែលជាទីប្រឹក្សានាយក ប្រតិបត្តិ បានមានប្រសាសន៍ថា លោកពិតជាមាន សេចក្តីសោមនស្សរីករាយណាស់ ដោយមើលឃើញពី ការរីកចម្រើនរបស់គ្រឹះស្ថាន **ហ្វូតាបា** ជាលំដាប់តាម

រយៈកំណើននៃបុគ្គលិក ការពង្រីកតំបន់ប្រតិបត្តិការ ការបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុបន្ថែម ដើម្បី អនុលោមតាមបេសកកម្ម និងទស្សនវិស័យរបស់ខ្លួន គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុង ប្រទេសកម្ពុជា ដែលលើកស្ទួយឲ្យពួកប្រសើរនូវកម្រិតជីវភាពរស់នៅ របស់អតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាញថ្មីក៏ដូច ជាផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលទុកចិត្តបំផុតទៅ កាន់សហគ្រាស ខ្នាតមធ្យម ខ្នាតតូច ខ្នាតតូចបំផុត និង រូបវន្តបុគ្គល ដោយបង្កើតនូវទីផ្សារដែលមានស្ថិរភាព ដើម្បីគាំទ្រទាំងអតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាញ ថ្មី ព្រមទាំងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសម្រេច នូវគោលបំណង ឬ ក្តីសុបិនរបស់ពួកគាត់ជាមួយ អនាគតដ៏ប្រសើរ។

លោក **ក្រាប កណ្តឹង** ដែលជាជំនួយការនាយកប្រតិបត្តិ ក៏បានបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗមួយ

ចំនួនដូចជា ទិដ្ឋភាពទូទៅរបស់គ្រឹះស្ថាន **ហ្វូតាបា** ជូនដល់គ្រប់ បុគ្គលិកទាំងអស់បានជ្រួតជ្រាបអំពី រចនាសម្ព័ន្ធបុគ្គលិក សុខភាព ហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រនាពេលអនាគត។ លើសពីនេះទៅ ទៀត លោកក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍មួយ ចំនួនដែលបានធ្វើឲ្យគ្រឹះស្ថាន **ហ្វូតាបា** មានដំណើរការល្អប្រសើរម្យ៉ាងណា បាននូវសមិទ្ធផលការងារដ៏ល្អដូចថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ លោកក៏ បានផ្តាំផ្ញើដល់បុគ្គលិកទាំងអស់ សូមយកចិត្តទុកដាក់បំពេញការងារ បន្ថែមទៀត ដើម្បីនាំនាវាគ្រឹះស្ថាន **ហ្វូតាបា** មួយនេះឲ្យទទួលបាន លទ្ធផលល្អប្រសើរ និងការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

បន្ថែមលើនេះទៀត លោក **អ៊ុំ ពិសិដ្ឋ** ដែលជាជំនួយការនាយក ប្រតិបត្តិ ក៏បានសង្ខេបនូវសមិទ្ធផលអាជីវកម្មដែលសម្រេចបានក្នុង ឆ្នាំ២០១៧ និងផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេល៥ឆ្នាំ ២០១៨ ដល់ ២០២២។ គិតត្រឹម ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ **ហ្វូតាបា** មានបុគ្គលិកសរុបចំនួន ៨៦នាក់ ប្រើចំនួន ៣៣នាក់ និងប្រុសចំនួន



៥៣នាក់ កំពុងបម្រើការងារនៅការិយាល័យកណ្តាល និងការិយាល័យសាខាចំនួន ០៤ នៃខេត្ត-រាជធានី រួមមាន សាខាការិយាល័យកណ្តាល សាខាខណ្ឌទួលគោក សាខាខណ្ឌពោធិ៍សែនជ័យ និងសាខាក្រុងច្បារមន។ ក្នុងនោះ អតិថិជនឥណទានសកម្មសរុបមានចំនួន ៥៥៥នាក់ ជាមួយនឹងផលប៉ុន្តែឥណទានសរុប ១០.០៣៤.៣១៤ លាន ដុល្លារអាមេរិក និងអត្រាហានិភ័យឥណទាន ០.០០% ក្រោមការគ្រប់គ្រងដោយមន្ត្រីឥណទានចំនួន ១៩នាក់ ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ អាចបញ្ជាក់ឱ្យឃើញថាគ្រឹះស្ថាន **ហ្វូតាបា** បាននឹង កំពុងបន្តដំណើរការរបស់ខ្លួនប្រកបដោយវិជ្ជមាន និងប្រកបដោយនិរន្តរភាព នាពេលអនាគតយ៉ាងខ្លីខាងមុខ។ លោកក៏បានបន្ថែមទៀតថាគ្រឹះស្ថាន **ហ្វូតាបា** នឹងបន្តខិតខំសម្រិតសម្រាំងផ្តល់នូវផលិតផល និងសេវាកម្មឲ្យ កាន់តែប្រសើរបំផុតជូនដល់អតិថិជនទាំងអស់ក្នុងពេលខាងមុខនេះ ពោលគឺអតិថិជន និង **ហ្វូតាបា** មានក្តីសុបិន រួមគ្នាតែមួយ។

ក្នុងឱកាសដ៏មហោឡារិកនេះ គណៈកម្មាធិការរៀបចំសិក្ខាសាលា ក៏បានរៀបចំកម្មវិធីពិសេសៗមួយចំនួនដូចជា ការប្រគល់ពានរង្វាន់ជូនដល់សាខាឆ្នើម ការប្រគល់លិខិតសរសើរជូនមន្ត្រីឥណទាន បុគ្គលិក ដែលបម្រើការងារ យូរជាងគេ ការដំឡើងមុខតំណែង-តួនាទី កម្មវិធីចាប់រង្វាន់ និងពិសារអាហារសាមគ្គីនៃគ្រួសារបុគ្គលិក**ហ្វូតាបា**។







អតិថិជន របស់ ហ្វូតាបា

ប្រវត្តិអភិវឌ្ឍន៍



លោក ម៉ៅ ម៉េង

លោក ម៉ៅ ម៉េង អាយុ ៤៥ឆ្នាំ ជាកសិករ និងប្រពន្ធរបស់គាត់ជាកម្មការនីរោងចក្រ ពួកគាត់ គឺជាអភិវឌ្ឍន៍របស់គ្រឹះស្ថាន ហូតាបា ដែលមានទីលំនៅ ភូមិរឹងពើង ឃុំស្កុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមើលឃើញនូវឱកាសរកប្រាក់ចំណូលបន្ថែម លោក ម៉ៅ ម៉េង និងប្រពន្ធ របស់គាត់ ក៏បានសម្រេចចិត្តស្នើសុំឥណទានកសិកម្មរបស់ ហូតាបា ជាលើកទីពីរ ដើម្បីទិញ ត្រាក់ទ័រ សម្រាប់ធ្វើស្រែ និងស៊ីលីយូលភ្ជួរស្រែអោយរួចរាល់។ ក្រៅពីនេះទៀត គាត់ និងប្រពន្ធ របស់គាត់បានចិញ្ចឹមគោ មាន់ ទា និងធ្វើស្រែបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក ម៉េង មានប្រសាសន៍ថា «ដោយសារតែគ្រឹះស្ថាន ហូតាបា បានផ្តល់ប្រាក់កម្ចីឲ្យខ្ញុំបាទ ដើម្បីរក ប្រាក់ចំណូលបន្ថែម ទើបធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំ មានភាពប្រសើរឡើងដូចសព្វថ្ងៃនេះ។ ខ្ញុំ សូមថ្លែងអំណរគុណដល់គ្រឹះស្ថាន ហូតាបា ដែលជាដៃគូហិរញ្ញវត្ថុដ៏ល្អសម្រាប់គ្រួសាររបស់ខ្ញុំ និងសូមឲ្យគ្រឹះស្ថាន ហូតាបា មានការរីកចម្រើនតទៅមុខទៀត» ។



លោក ឌីន ស៊ាងលី

លោក ឌីន ស៊ាងលី និង អ្នកស្រី វេរម សុកគីម (ត្រូវជាប្ដី-ប្រពន្ធ ពួកគាត់គឺជាអ្នកកាត់ដេរសម្លៀកបំពាក់ដែលមានទីលំនៅ ភូមិត្រពាំងថ្មី ឃុំស្អាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយសព្វថ្ងៃនេះ ពួកគាត់មានជាងកាត់ដេរចំនួន ៥នាក់ ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់។ លោក ស៊ាងលី និងភរិយាមានគោលដៅចង់ពង្រីកអាជីវកម្មនេះឲ្យធំជាងមុន និងមានទីកន្លែងសមរម្យដល់បុគ្គលិកស្នាក់នៅ ដូចនេះពួកគាត់ទាំងពីរក៏បានសម្រេចចិត្តប្រើប្រាស់ឥណទានគេហដ្ឋាន របស់ ហ្វាតាបា ។ លោក ស៊ាងលី បានមានប្រសាសន៍ដូច្នេះថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមករស់នៅផ្ទះថ្មី និងសូមអរគុណចំពោះ ហ្វាតាបា ដែលបានរួមចំណែកជួយសម្រេចក្ដីសុបិនរបស់ខ្ញុំ ជាពិសេសខ្ញុំមានអារម្មណ៍សប្បាយយ៉ាងក្រៃលែង ដែលមានទីកន្លែងស្នាក់នៅយ៉ាងសមរម្យសម្រាប់ក្រុមគ្រួសារ និងបុគ្គលិករបស់ខ្ញុំ»។



អ្នកស្រី សេង ចាន់វាសនា

អ្នកស្រី សេង ចាន់វាសនា គឺជាអតិថិជនរបស់ ហ្វាតាបា ដែលបានប្រើប្រាស់ឥណទានអាជីវកម្ម អស់រយៈពេលជិតមួយឆ្នាំមកហើយ អ្នកស្រីមានទីលំនៅផ្ទះលេខ១៤៤ ក្រុមទី១២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយមើលឃើញនូវតម្រូវការចាំបាច់ និងការ អភិវឌ្ឍឥតឈប់ឈរខាងវិស័យសំណង់ ផ្ទះល្វែង និងខុនដូ ដូច្នេះអ្នកស្រីបានសម្រេចចិត្ត ពង្រីកអាជីវកម្មបន្ថែម ដោយបាននាំចូលនូវសម្ភារៈដែលទាន់សម័យ ដើម្បីបំពេញតម្រូវការ របស់អតិថិជន និងទីផ្សារបច្ចុប្បន្ន។ អ្នកស្រីបានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ ហ្វាតាបា ដែលជាដៃគូហិរញ្ញវត្ថុដ៏ល្អសម្រាប់គ្រួសាររបស់ខ្ញុំ និងសូមឲ្យគ្រឹះស្ថាន ហ្វាតាបា មានការ រីកចម្រើន តទៅមុខ ទៀត» ។



បណ្ណាញប្រតិបត្តិការ របស់ ហូតាបា

ទីតាំងប្រតិបត្តិការ



សាខាការិយាល័យកណ្តាល

- 🏠 អគ្គនាយកដ្ឋានព័ត៌មាន មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
- ☎ (៨៥៥) ២៣២២៤ ៣៣៣



សាខាខណ្ឌពោធិ៍សែនជ័យ

- 🏠 #៨៨ក, ផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ☎ (៨៥៥) ៩០ ៣១៦ ៣៣៣



សាខាខណ្ឌទួលគោក

- 🏠 #២៥ ផ្លូវលេខ៥៩៨ ភូមិ១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ☎ (៨៥៥) ៩០ ៣១៩ ៣៣៣



សាខាគ្រងច្បារមន

- 🏠 #៤ ផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន គ្រងច្បារមន ខេត្តកំពង់ស្ពឺ
- ☎ (៨៥៥) ៩០ ៣១៤ ៣៣៣



វិធានសហប្រតិបត្តិការ របស់ ហ្វូតាបាល

ដៃគូ
សហប្រតិបត្តិការ



CBC



truemoney

Wing



០៧០ ៣១២ ៣៣៣

អាសយដ្ឋាន៖ អគារលេខ ៧៩៥ ហោរីថី(ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (៨៥៥) ២៣២២២៤ ៣៣៣ ទូរសារ៖ (៨៥៥) ២៣២២២២ ១៣១
អ៊ីម៉ែល៖ info@futabamfi.com.kh គេហទំព័រ៖ www.futabamfi.com.kh ហ្វេសប៊ុក៖ Futaba Microfinance Plc.